

**លិខិតបញ្ជាក់ពីសិទ្ធិទទួលបានជំនួយថ្លៃជួលសម្រាប់  
កម្មវិធីជំនួយថ្លៃជួលផ្ទះដែលទទួលបានការឧបត្ថម្ភពេលមានអាសន្ន (SHERA)**

**ផ្នែកទី 1: ព័ត៌មានអំពីគ្រួសារដែលទទួលបានជំនួយ និងសិទ្ធិទទួលបានជំនួយ**

ឈ្មោះអចលនទ្រព្យ	អាសយដ្ឋានអគារ	លេខបន្ទប់របស់អ្នកជួល
ទីក្រុង/ទីប្រជុំជន	ហ្សឺបកូដ	
ឈ្មោះអ្នកជួល (មេគ្រួសារ)	ថ្ងៃខែឆ្នាំកំណើតរបស់អ្នកជួល (ខែ/ថ្ងៃ/ឆ្នាំ)	លេខ SSN ប្តូរខ្ទង់ចុងក្រោយ* *ប្រសិនបើអ្នកមាន។ អ្នកមិនចាំបាច់ ត្រូវការលេខ SSN ដើម្បីដាក់ពាក្យសុំ ជំនួយនោះទេ។
អ៊ីមែល	លេខទូរសព្ទ	XXXX - XX -
	(        )	

**ព័ត៌មានអំពីមេគ្រួសារ:**

- **តើអ្នកពិបាកយល់ភាសាអង់គ្លេសមែនទេ?**
  - បាទ/ចាស
  - ទេ
- **តើភាសាអង់គ្លេសជាភាសាចម្បងរបស់អ្នកមែនទេ?**
  - បាទ/ចាស
  - ទេ ភាសាដែលខ្ញុំចូលចិត្តគឺ:
- **តើអ្នកមានសញ្ជាតិអ្វី?**
  - ជនជាតិដើមអាមេរិកាំងឥណ្ឌា ឬអាឡាស្កា
  - អ្នកកោះអាស៊ី ឬប៉ាស៊ីហ្វិក
  - ជនជាតិអាមេរិកស្បែកខ្មៅ ឬអាហ្វ្រិកអាមេរិក
  - ជនជាតិស្បែកស
  - ផ្សេងទៀត
  - សុំមិនឆ្លើយ
- **តើអ្នកជាជនជាតិអេស្ប៉ាញ ជនជាតិអាមេរិកឡាទីន**
  - បាទ/ចាស
  - ទេ
  - សុំមិនឆ្លើយ
- **តើអ្នកមានភេទអ្វី?**
  - ស្រី
  - ប្រុស
  - មិនមែនទាំងប្រុស ឬស្រី
  - សុំមិនឆ្លើយ
- **បន្ថែមពីលើការទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីស្ថានភាពពាក្យសុំរបស់អ្នក តើអ្នកចង់ទទួលបានព័ត៌មានថ្មីៗតាមអ៊ីមែល ឬតាមរយៈសារជាអក្សរដែរឬទេ?**
  - បាទ/ចាស តាមរយៈលេខទូរសព្ទដែលខ្ញុំបានផ្តល់ឱ្យ
  - បាទ/ចាស តាមរយៈអ៊ីមែលដែលខ្ញុំបានផ្តល់ឱ្យ
  - ទេ សូមផ្ញើសេចក្តីជូនដំណឹងមកខ្ញុំតាមរយៈសំបុត្រប្រៃសណីយ៍តែប៉ុណ្ណោះ
- **អ្នកចុះហត្ថលេខានៅខាងក្រោមនេះបញ្ជាក់ថា (ត្រូវដាក់ទាំងអស់ដែលពាក់ព័ន្ធ):**
  - ខ្ញុំត្រូវបានចុះបញ្ជីជាអ្នកជួល ឬអ្នកជួលបន្តលើកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរសម្រាប់បន្ទប់នេះ
  - បន្ទប់នេះគឺជាទីលំនៅចម្បងរបស់ខ្ញុំ (កន្លែងដែលខ្ញុំរស់នៅស្ទើរតែគ្រប់ពេល)

នៅពេលណាមួយ ចាប់តាំងពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2020 ដោយទទួលរងដោយផ្ទាល់ ឬដោយប្រយោលពីការផ្ទុះជំងឺ COVID-19 ខ្ញុំ ឬបុគ្គលផ្សេងទៀតនៅក្នុងគ្រួសាររបស់ខ្ញុំ:

- មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានអត្ថប្រយោជន៍សម្រាប់ភាពគ្មានការងារធ្វើ
- បាត់បង់ប្រាក់ចំណូល
- ការចំណាយមានការកើនឡើង និង/ឬ
- មានការលំបាកផ្នែកហិរញ្ញវត្ថុផ្សេងទៀត។ ពន្យល់ដោយសង្ខេប៖ \_\_\_\_\_

**ផ្នែកទី 2: ការបញ្ជាក់ និងការយល់ព្រមពីគ្រួសារ**

- ខ្ញុំជំពាក់ផ្ទៃដួលដែលបានដល់កំណត់ត្រារបស់គិតចាប់តាំងពីខែមេសា ឆ្នាំ 2020 ឬរយៈពេលក្រោយពីនេះ។
- ខ្ញុំសូមបញ្ជាក់ស្របតាមការពិន័យលើសក្ខីភាពទុច្ចរិតថា រាល់ព័ត៌មាន និងចម្លើយដែលបានឆ្លើយតប និងសំណួរទាំងនេះគឺពិត និងពេញលេញទៅតាមចំណេះដឹងដែលខ្ញុំមាន។
- ខ្ញុំសូមបញ្ជាក់ថាប្រសិនបើខ្ញុំទទួលបានថវិកាពីប្រភពផ្សេងទៀតសម្រាប់ផ្ទៃដួលដូចគ្នាដែលបានបង់ដោយកម្មវិធីជំនួយផ្ទៃដួលផ្ទះដែលទទួលបានការឧបត្ថម្ភពេលមានអាសន្ន (“SHERA”) ខ្ញុំនឹងជូនដំណឹងដល់ម្ចាស់ផ្ទះខ្ញុំភ្លាមៗ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថាថវិកាទាំងនោះត្រូវបានប្រគល់ទៅឱ្យប្រភពដើមវិញ។
- ខ្ញុំយល់ព្រមថាម្ចាស់ផ្ទះរបស់ខ្ញុំ ឬបុគ្គលផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីម្ចាស់ផ្ទះរបស់ខ្ញុំអាចនឹងដាក់ពាក្យសុំកម្មវិធី SHERA ដើម្បីឱ្យខ្ញុំបង់បំណុលផ្ទៃដួលផ្ទះដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលជំពាក់គិតត្រឹមថ្ងៃនេះ និងសម្រាប់បំណុលផ្ទៃដួលផ្ទះដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលអាចនឹងជំពាក់នាពេលអនាគត។
- ខ្ញុំយល់ព្រម និងយល់ស្របថារាល់ព័ត៌មានដែលបានផ្តល់ជូន ឬប្រើដើម្បីដំណើរការពាក្យសុំជំនួយនេះអាចត្រូវបានចែករំលែកជាមួយម្ចាស់ផ្ទះ និងអ្នកគ្រប់គ្រងអចលនទ្រព្យរបស់ខ្ញុំ រួមមាន Commonwealth of Massachusetts Department of Housing and Community Development (“DHCD”), Massachusetts Housing Finance Agency (“MassHousing”) ឬ Massachusetts Housing Partnership (“MHP”) ក៏ដូចជាបុគ្គល ឬទីភ្នាក់ងារផ្សេងទៀតដែលមានកិច្ចព្រមព្រៀងជាមួយ DHCD, MassHousing ឬ MHP ដើម្បីផ្តល់ជំនួយផ្នែកលំនៅដ្ឋាន។
- ខ្ញុំដឹងហើយថាប្រសិនបើ MassHousing ឬ MHP (ឬភ្នាក់ងាររបស់ខ្លួន) ទីភ្នាក់ងារផ្តល់ជំនួយសហព័ន្ធ ឬទីភ្នាក់ងារសវនកម្មរកឃើញថាខ្ញុំបានទទួលប្រាក់មិនត្រឹមត្រូវដោយសារតែខ្ញុំបានផ្តល់ព័ត៌មានមិនពិត ឬផ្តល់អំណះអំណាងមិនត្រឹមត្រូវនៅក្នុងលិខិតនេះ ឬពាក្យសុំរបស់ខ្ញុំ ខ្ញុំអាចនឹងត្រូវសងជំនួយខ្លះ ឬទាំងអស់ដែលផ្តល់ដោយ DHCD, MassHousing, MHP ឬម្ចាស់ផ្ទះរបស់ខ្ញុំ។
- ខ្ញុំដឹងហើយថាវាជាបទឧក្រិដ្ឋដែលកុហក ឬផ្តល់ព័ត៌មានមិនពិតនៅក្នុងលិខិតនេះ ឬពាក្យសុំរបស់ខ្ញុំ។ ខ្ញុំក៏ដឹងថាពាក្យសុំរបស់ខ្ញុំអាចត្រូវបានបដិសេធ ប្រសិនបើខ្ញុំបានធ្វើផ្តល់សេចក្តីថ្លែងការណ៍មិនពិត ឬមិនត្រឹមត្រូវ។

ការវាយបញ្ចូលឈ្មោះរបស់អ្នកក្នុងកន្លែងបញ្ចូលហត្ថលេខាខាងក្រោមមានន័យថា អ្នកកំពុងចុះហត្ថលេខាលើឯកសារនេះតាមប្រព័ន្ធអេឡិចត្រូនិក។ ហត្ថលេខាអេឡិចត្រូនិកមានអត្ថន័យ សុពលភាព និងប្រសិទ្ធភាពដូចគ្នានឹងហត្ថលេខាសរសេរដោយដៃដែរ។

\_\_\_\_\_

**ហត្ថលេខារបស់មេគ្រួសារ** **កាលបរិច្ឆេទ**